

**សេចក្តីជូនដំណឹង ផ្តល់ព័ត៌មាន**

មិនអាចបញ្ជាក់អត្តសញ្ញាណ/សញ្ជាតិសហរដ្ឋអាមេរិក (U.S.)

តាមរយៈ: Social Security Administration បានទេ



Notice Date: \_\_\_\_\_

Case Number: \_\_\_\_\_

Worker Name: \_\_\_\_\_

Worker Number: \_\_\_\_\_

Worker Telephone Number: \_\_\_\_\_

Office Hours: \_\_\_\_\_

សេចក្តីជូនដំណឹងនេះ គឺដើម្បីជម្រាបលោកអ្នកថា យើងខ្ញុំមិនអាចបញ្ជាក់សញ្ជាតិ និងអត្តសញ្ញាណសហរដ្ឋអាមេរិករបស់លោកអ្នក តាមរយៈ: SOCIAL SECURITY ADMINISTRATION (SSA) បានទេ ។ ដំណឹងនេះទាក់ទងចំពោះបុគ្គលទាំងឡាយខាងក្រោមនេះ:

ដាក់ឈ្មោះនៅទីនេះ

ច្បាប់សហព័ន្ធតម្រូវអ្នកដាក់ពាក្យសុំ និងអ្នកទទួលអត្ថប្រយោជន៍ Medi-Cal ដែលមិនលើកលែងទេ ដែលអះអាងថាខ្លួនគឺជាប្រជាពលរដ្ឋ ឬជនជាតិសហរដ្ឋអាមេរិក ឱ្យផ្តល់ភស្តុតាងអំពីស្ថានភាព និងអត្តសញ្ញាណជាប្រជាពលរដ្ឋ/ជនជាតិ ។ សម្រាប់មនុស្សភាគច្រើន ការនេះធ្វើឡើងដោយបញ្ជាក់ព័ត៌មានទៅនឹងក្រសួង SSA ។ ក៏ប៉ុន្តែ SSA មិនអាចបញ្ជាក់ថាលោកអ្នកគឺជាប្រជាពលរដ្ឋ ឬជនជាតិសហរដ្ឋអាមេរិកបានទេ ។

នៅក្នុងរយៈពេល 90 ថ្ងៃ លោកអ្នកត្រូវផ្តល់ឯកសារសមហេតុសមផល បញ្ជាក់ពីសញ្ជាតិ និងអត្តសញ្ញាណសហរដ្ឋអាមេរិករបស់លោកអ្នក ទៅកាន់អ្នកចាត់ការសំណុំរឿងប្រចាំស្រុករបស់លោកអ្នក ។ លោកអ្នកត្រូវតែធ្វើដូច្នោះ ដើម្បីទទួលអត្ថប្រយោជន៍ Medi-Cal ពេញលេញ ។

- រយៈពេល 90 ថ្ងៃនេះចាប់ផ្តើមប្រាំពីរថ្ងៃក្រោយពីថ្ងៃចុះសេចក្តីជូនដំណឹងនេះ ។
- សេចក្តីជូនដំណឹងនេះ អមភ្ជាប់ដោយព័ត៌មាន ស្តីអំពីឯកសារណាខ្លះ ដែលអាចទទួលបាន ជាសមហេតុសមផល ។ សូមមើល “ប្រជាពលរដ្ឋសហរដ្ឋអាមេរិក និងជនជាតិអាមេរិក ដែលដាក់ពាក្យសុំ Medi-Cal ត្រូវតែបង្ហាញភស្តុតាងសញ្ជាតិ និងអត្តសញ្ញាណ (សម្គាល់ខ្លួន) (DHCS 0001)” ឬ “ភស្តុតាងនៃសញ្ជាតិ និងអត្តសញ្ញាណ - តម្រូវការថ្មី សម្រាប់អ្នកទទួលអត្ថប្រយោជន៍ Medi-Cal ដែលជាប្រជាពលរដ្ឋសហរដ្ឋអាមេរិក ឬជនជាតិអាមេរិក (DHCS 0002) ។”
- ប្រសិនបើលោកអ្នកមានសិទ្ធិទទួលអត្ថប្រយោជន៍ Medi-Cal ពេញលេញក្រៅពីលក្ខខណ្ឌនេះ លោកអ្នកនឹងទទួលអត្ថប្រយោជន៍ទាំងនេះ នៅក្នុងរយៈពេល 90 ថ្ងៃនោះ ។
- ប្រសិនបើសាលាស្រុកមិនទទួលឯកសារពីលោកអ្នកទេ អត្ថប្រយោជន៍របស់លោកអ្នក នឹងត្រូវបានបន្ថយទៅជាអត្ថប្រយោជន៍មានកម្រិតបន្ទាប់ពីរយៈពេល 90 ថ្ងៃនោះផុតកំណត់ ។ យើងមិនបន្ថយអត្ថប្រយោជន៍របស់លោកអ្នកឡើយទេ ។ ប្រសិនបើអត្ថប្រយោជន៍របស់លោកអ្នកត្រូវបានបន្ថយនាអនាគត យើងខ្ញុំនឹងធ្វើសេចក្តីជូនដំណឹងមួយទៀត ស្តីអំពីរឿងនោះ ។

អត្ថប្រយោជន៍មានកម្រិត គឺធានារ៉ាប់រងចំពោះតែសេវាកម្មសង្គ្រោះបន្ទាន់ សេវាកម្មទាក់ទងនឹងការមានផ្ទៃពោះ ហើយនិងការថែទាំដ៏មានរយៈពេលយូរ ។ ប្រសិនបើលោកអ្នកមិនប្រាកដថា ស្ថានភាពណាមួយគឺជាភាពអាសន្ន សេវាកម្មទាក់ទងនឹងការមានផ្ទៃពោះ ឬការថែទាំដ៏មានរយៈពេលយូរ សូមទាក់ទងពេទ្យផ្តល់ការថែទាំសុខភាពរបស់លោកអ្នក ។

លោកអ្នកក៏អាចទាក់ទងការិយាល័យ SSA ដើម្បីដោះស្រាយបញ្ហានេះ ។ ប្រសិនបើ SSA យល់ព្រមដើម្បីកែបន្ទាន់កំណត់ហេតុរបស់ខ្លួន ដើម្បីឆ្លុះបញ្ចាំងពីសញ្ជាតិ និងអត្តសញ្ញាណរបស់លោកអ្នក លោកអ្នកត្រូវតែប្រាប់អ្នកចាត់ការសំណុំរឿងប្រចាំស្រុករបស់លោកអ្នក ។ សាលាស្រុកនឹងធ្វើសំណើសុំទៅគេម្តងទៀត ដើម្បីបញ្ជាក់ពីសញ្ជាតិ និងអត្តសញ្ញាណសហរដ្ឋអាមេរិករបស់លោកអ្នក ។

សេចក្តីជូនដំណឹងនេះ គឺត្រូវបានតម្រូវដោយ Welfare and Institutions Code section 14011.2 ។